



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ. ៩៩០សហវ. ៩២៣

ប្រកាស

ស្តីពី

ការអនុវត្តការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីគយ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូចនិងមធ្យម
- បានឃើញអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ស្តីពីការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម

ទំព័រ ១ នៃ ៦

- បានឃើញប្រកាសលេខ ១៤៧ សហវ.ប្រក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់នាយកដ្ឋាននិងអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១១៤ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការកំណត់មុខទំនិញដែលត្រូវ លើកលែងពន្ធ និងអាករ
- បានឃើញប្រកាសលេខ ១០៥ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងទំនិញដែលត្រូវ បានលើកលែងពន្ធ និងអាករ
- យោងតាមសំណូមពរការងារចាំបាច់

សម្រេច

ប្រការ ១._

ប្រកាសនេះ មានគោលបំណងធានាប្រសិទ្ធភាពនៃការអនុវត្តអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ស្តីពីការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម។

ប្រការ ២._

ប្រកាសនេះ មានគោលដៅកំណត់លក្ខខណ្ឌ ទម្រង់ នីតិវិធី យន្តការនៃការផ្តល់ និងការតាមដានត្រួតពិនិត្យ ការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម។

ប្រការ ៣._

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះសហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព ដែលមិនប៉ះពាល់ ដល់សន្តិសុខសង្គម សុខភាព និងបរិស្ថាន ដូចខាងក្រោម៖

១. សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត។
២. ផលិតកម្មកសិកម្ម ឬកសិ-ឧស្សាហកម្ម។
៣. ផលិតកម្មផលិត និងកែច្នៃម្ហូបអាហារ។
៤. កម្មន្តសាលផលិតទំនិញបម្រើឱ្យការនាំចេញ។
៥. កម្មន្តសាលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យ ទេសចរណ៍។
៦. កម្មន្តសាលផលិតនូវផលិតផលសម្រេច ឬផលិតផលពាក់កណ្តាលសម្រេច ឬផ្នែក ឬគ្រឿងបង្ក ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត។
៧. ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនានុវត្តន៍។
៨. អ្នកអភិវឌ្ឍន៍តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម។

ប្រការ ៤._

ក្នុងគោលដៅនៃប្រកាសនេះ វាក្យស័ព្ទ÷

១. ពាក្យ “សហគ្រាសធុនតូច” និង “សហគ្រាសធុនមធ្យម” សំដៅដល់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដូចមានចែងក្នុងអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព។
២. ពាក្យ “សម្ភារបរិក្ខារផលិតកម្ម” សំដៅដល់គ្រឿងម៉ាស៊ីន ឧបករណ៍ដែលបានប្រើប្រាស់ជាមូលដ្ឋានក្នុងការបំប្លែងធាតុចូលផលិតកម្ម ហើយដែលវត្ថុទាំងនោះ មិនអាចបំប្លែងបានដោយខ្លួនឯង ឬមិនត្រូវបានប្រើប្រាស់អស់ក្នុងរយៈពេល ២ (ពីរ) ឆ្នាំ បន្ទាប់ពីបាននាំចូល។
៣. ពាក្យ “សម្ភារសាងសង់” សំដៅដល់សម្ភារសំណង់ រួមទាំងឧបករណ៍ បរិក្ខារ ដែលបានបំប្លែង ឬបានប្រើប្រាស់ទាំងស្រុងនៅក្នុងការសាងសង់សំណង់បម្រើឱ្យផលិតកម្ម។
៤. ពាក្យ “ធាតុចូលផលិតកម្ម” សំដៅដល់ទំនិញ រួមបញ្ចូលទាំងវត្ថុធាតុដើម ផលិតផលពាក់កណ្តាល សម្រេច និងសម្ភារបន្ទាប់បន្សំបម្រើឱ្យផលិតកម្ម ដែលត្រូវបានបំប្លែង ឬត្រូវបានប្រើប្រាស់យ៉ាងពេញលេញនៅក្នុងកិច្ចដំណើរការផលិតកម្ម មិនឱ្យហួសរយៈពេល ២ (ពីរ) ឆ្នាំ បន្ទាប់ពីបាននាំចូល។
៥. សម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម មិនរាប់បញ្ចូលនូវយានយន្ត គ្រឿងបន្លាស់យានយន្ត ផលិតផលគេលសិលា និងសម្ភារបរិក្ខារនិងគ្រឿងសង្ហារឹមសម្រាប់ប្រើប្រាស់ក្នុងការិយាល័យ។
៦. ពាក្យ “សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត” សំដៅដល់សហគ្រាសដែលធ្វើការផលិតនិងផ្គត់ផ្គង់ទឹកស្អាត សម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅ ឬការប្រកបអាជីវកម្ម ដោយមិនរាប់បញ្ចូលនូវសហគ្រាសផលិតទឹកសម្រាប់ទទួលទានគ្រប់ប្រភេទ។
៧. ពាក្យ “សហគ្រាសបម្រើឱ្យការនាំចេញ” សំដៅដល់សហគ្រាសធុនតូចនិងមធ្យម ដែលបានលក់ ឬផ្ទេរសមាមាត្រណាមួយនៃផលិតផលរបស់ខ្លួនទៅឱ្យអ្នកទិញ ឬអ្នកទទួលនៅក្រៅព្រះរាជាណាចក្រកម្ពុជា។
៨. ពាក្យ “សហគ្រាសជាប្រភេទឧស្សាហកម្មគាំទ្រ” សំដៅដល់សហគ្រាសធុនតូចនិងមធ្យម ដែលផលិតផលរបស់ខ្លួន ត្រូវបានផ្គត់ផ្គង់ដល់សហគ្រាសនាំចេញ ជំនួសវត្ថុធាតុដើម ឬសម្ភារបន្ទាប់បន្សំដែលនាំចូល។
៩. ពាក្យ “សហគ្រាសបម្រើតម្រូវការក្នុងស្រុក” សំដៅដល់សហគ្រាសធុនតូចនិងមធ្យម ដែលមិនបម្រើឱ្យការនាំចេញ។
១០. ពាក្យ “ពន្ធគយ” សំដៅដល់ពន្ធនាំចូលដែលត្រូវយកលើទំនិញស្របតាមបញ្ញត្តិនៃច្បាប់ស្តីពីគយ ដោយមិនរាប់បញ្ចូលនូវអាករពិសេស អាករលើតម្លៃបន្ថែម កម្រៃ ឬបន្ទុកផ្សេងទៀត។

ប្រការ ៥._

ការលើកទឹកចិត្តផ្នែកគយ សម្រាប់សហគ្រាសធុនតូចនិងមធ្យមដូចមានចែងក្នុងប្រកាសនេះ ត្រូវអនុវត្តដូចខាងក្រោម÷



១. សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត៖ ត្រូវបានទទួលប្រព្រឹត្តកម្មលើកលែងពន្ធគយដូចនឹងសហគ្រាសបម្រើឱ្យការនាំចេញ។
២. សហគ្រាសបម្រើឱ្យការនាំចេញ៖ ត្រូវបានលើកលែងពន្ធគយ លើសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម។ ក្នុងករណីធាតុចូលផលិតកម្មរបស់សហគ្រាសប្រភេទនេះ ត្រូវបានកែច្នៃហើយមិនបាននាំចេញ ត្រូវបំពេញកាតព្វកិច្ចពន្ធឡើងវិញលើធាតុចូលផលិតកម្ម នាពេលនាំចូល ក្រោយពីការធ្វើសវនកម្មក្រោយពេលបញ្ចេញទំនិញពីតយ។
៣. សហគ្រាសជាប្រភេទឧស្សាហកម្មគាំទ្រ៖ ត្រូវបានលើកលែងពន្ធគយ លើសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម សម្រាប់ផលិតផ្គត់ផ្គង់ដល់សហគ្រាសបម្រើឱ្យការនាំចេញ។ ក្នុងករណីធាតុចូលផលិតកម្មរបស់សហគ្រាសប្រភេទនេះត្រូវបានកែច្នៃ ហើយមិនបានផ្គត់ផ្គង់ដល់សហគ្រាសបម្រើឱ្យការនាំចេញ ឬមិនបាននាំចេញដោយផ្ទាល់ ត្រូវបំពេញកាតព្វកិច្ចពន្ធឡើងវិញលើធាតុចូលផលិតកម្មនាពេលនាំចូល តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
៤. សហគ្រាសបម្រើតម្រូវការក្នុងស្រុក៖ ត្រូវបានលើកលែងពន្ធគយ តែលើសម្ភារបរិក្ខារផលិតកម្ម និងសម្ភារសាងសង់។ ក្នុងករណីសហគ្រាសប្រភេទនេះ មានលទ្ធភាពនាំចេញនូវផ្នែកណាមួយនៃផលិតផលដែលផលិតដោយផ្ទាល់ បរិមាណធាតុចូលផលិតកម្មដែលបានបង់ពន្ធគយរួចយកទៅបម្រើការនាំចេញដោយផ្ទាល់ ឬដោយប្រយោលនោះ ត្រូវទទួលបានការលើកលែងពន្ធគយ ក្រោយពីការធ្វើសវនកម្មក្រោយពេលបញ្ចេញទំនិញពីតយ។
៥. ការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន៖ ត្រូវបានលើកលែងពន្ធគយ លើសម្ភារបរិក្ខារសម្រាប់ដំឡើង និងប្រើប្រាស់ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនានុវត្តន៍។
៦. អ្នកអភិវឌ្ឍន៍តំបន់ប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យម៖ ត្រូវបានទទួលបានប្រព្រឹត្តកម្មលើកលែងពន្ធគយដូចនឹងសហគ្រាសបម្រើតម្រូវការក្នុងស្រុក។

ប្រការ ៦._

ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកគយ សហគ្រាសធុនតូចនិងមធ្យម ត្រូវដាក់ពាក្យសុំការលើកទឹកចិត្តផ្នែកគយ និងអមភ្ជាប់នូវឯកសារមួយចំនួន មកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមទម្រង់ជាក្រដាស ឬអេឡិចត្រូនិច ដូចមានកំណត់នៅក្នុងឧបសម្ព័ន្ធទី(១) នៃប្រកាសនេះ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អាចបដិសេធទទួលយកពាក្យសុំ និងជូនដំណឹងទៅអ្នកដាក់ពាក្យសុំវិញប្រសិនបើសហគ្រាសធុនតូចនិងមធ្យមនោះ មិនស្ថិតក្នុងវិស័យអាទិភាពតាមបញ្ញត្តិប្រការ ៣ នៃប្រកាសនេះ និង/ឬប្រសិនបើអ្នកដាក់ពាក្យសុំមិនបានផ្តល់ឯកសារគ្រប់គ្រាន់។

បន្ទាប់ពីទទួលយកពាក្យសុំ ការសម្រេចលើការផ្តល់ការលើកលែងពន្ធគយ ត្រូវធ្វើឡើងក្នុងរយៈពេល ១០ (ដប់) ថ្ងៃ នៃថ្ងៃធ្វើការ។ ទម្រង់នៃសេចក្តីសម្រេចផ្តល់ការលើកទឹកចិត្តពន្ធគយ មានកំណត់នៅក្នុងឧបសម្ព័ន្ធ (២) នៃប្រកាសនេះ។ ក្នុងករណីចាំបាច់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អាចពន្យារពេលក្នុងការផ្តល់សេចក្តីសម្រេចនេះ។



ប្រការ ៧._

បន្ទាប់ពីទទួលបានការសម្រេចឯកភាពផ្តល់ការលើកលែងពន្ធគយលើបញ្ជីមេមុខទំនិញ សហគ្រាសធុនតូចនិងមធ្យម អាចបំពេញបែបបទបញ្ចេញទំនិញពីគយ តាមលក្ខខណ្ឌដូចខាងក្រោម៖

ក- ករណីការនាំចូលតាមមាត់ច្រកតែមួយ៖ ត្រូវបំពេញបែបបទបញ្ចេញទំនិញពីគយ តាមបទប្បញ្ញត្តិជាធរមាន ដោយពុំតម្រូវឱ្យមានលិខិតអនុញ្ញាតគយឡើយ

ខ- ករណីការនាំចូលតាមមាត់ច្រកលើសពីមួយ នៅក្នុងសាខាគយនិងរដ្ឋាករតែមួយ៖ ត្រូវបំពេញបែបបទបញ្ចេញទំនិញពីគយ តាមបទប្បញ្ញត្តិជាធរមាន ដោយត្រូវមានលិខិតអនុញ្ញាតនាំចូលដែលចេញដោយសាខាគយនិងរដ្ឋាករនោះ

គ- ករណីការនាំចូលផ្សេងពីចំណុច “ក” និង “ខ” នៃប្រការនេះ ៖ ត្រូវបំពេញបែបបទបញ្ចេញទំនិញពីគយ តាមបទប្បញ្ញត្តិជាធរមាន ដោយត្រូវមានលិខិតអនុញ្ញាតនាំចូលដែលចេញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ប្រការ ៨._

សហគ្រាសធុនតូចនិងមធ្យមដែលបានទទួលការលើកទឹកចិត្ត មានកាតព្វកិច្ចរក្សាឯកសារ បញ្ជីគណនេយ្យកំណត់ត្រា និងព័ត៌មានផ្សេងទៀត រាប់បញ្ចូលទាំងព័ត៌មានជាទម្រង់អេឡិចត្រូនិក ពាក់ព័ន្ធនឹងការនាំចូល-នាំចេញនិងកិច្ចប្រតិបត្តិការអាជីវកម្មនិងផលិតកម្ម តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ការលក់ ជួល ផ្ទេរ ឬបង្វែរទៅប្រើប្រាស់ផ្សេងពីគោលដៅនៃការលើកទឹកចិត្ត ឬបោះបង់ចោលនូវទំនិញដែលទទួលបានការលើកលែងពន្ធគយ សហគ្រាសធុនតូចនិងមធ្យម ត្រូវស្នើសុំការអនុញ្ញាតជាមុនពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ប្រការ ៩._

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អាចចុះត្រួតពិនិត្យអនុលោមភាពនៃការប្រើប្រាស់មុខទំនិញដែលទទួលបានការលើកលែងពន្ធគយ ព្រមទាំងប្រតិបត្តិការអាជីវកម្មនិងផលិតកម្មរបស់សហគ្រាសធុនតូចនិងមធ្យម តាមបទប្បញ្ញត្តិជាធរមាន។

ប្រការ ១០._

ករណីរកឃើញការរំលោភបំពានលើកថាខ័ណ្ឌទី ២ ក្នុងប្រការ ៨ នៃប្រកាសនេះ ឬបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀតជាធរមាន សហគ្រាសធុនតូចនិងមធ្យម ត្រូវរងទោសទណ្ឌតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ប្រការ ១១._

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អាចចេញសេចក្តីណែនាំបន្ថែមពាក់ព័ន្ធនឹងការអនុវត្ត ឬកែសម្រួលខ្លឹមសារឧបសម្ព័ន្ធនៃប្រកាសនេះ តាមតម្រូវការចាំបាច់។



ប្រការ ១២._

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវធ្វើរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម ប្រចាំត្រីមាស ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រការ ១៣._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ១៤._

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកនៃអគ្គនាយកដ្ឋានអគ្គាធិការ និងប្រធានអង្គភាពពាក់ព័ន្ធនានាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសហគ្រាសធុនតូចនិងមធ្យម ត្រូវអនុវត្តតាមប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធទី ២០ ខែ កញ្ញា ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



អគ្គបណ្ឌិតលោក ហ៊ុន ម៉ែណែ

កន្លែងទទួល ៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ១៤ "ដើម្បីអនុវត្ត"
- សភាពាណិជ្ជកម្មកម្ពុជា "ដើម្បីសហការផ្សព្វផ្សាយ"
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ